



BRIGHTON
SECONDARY COLLEGE

សៀវភៅព័ត៌មាន សម្រាប់សិស្សអន្តរជាតិ

អាសយដ្ឋាន - 120 Marriage Road, Brighton East VIC 3187

ទូរស័ព្ទ - 03 9592 7488

អ៊ីម៉ែល - brighton.sc@edumail.vic.gov.au

គេហទំព័រ - www.brightonsc.vic.edu.au

លេខ៖ និងលេខកូដរបស់អ្នកផ្តល់សេវា CRICOS៖ នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាល 00861K

STUDY.VIC - www.study.vic.gov.au/en/Pages/default.aspx



CONTENTS

វិទ្យាល័យរបស់យើង

ប្រាយជីន បេសាយ ក្នុងទីក្រុងមែលប៊ែន

វិទ្យាល័យ

មជ្ឈមណ្ឌលភាសា

កម្មវិធីឧត្តមភាពបុគ្គល

ការគាំទ្រ

ជីវិតសិក្សារបស់សិស្ស

បទពិសោធន៍ និងឱកាស

9

11

13

17

19

21

23

25

ការអបអរជោគជ័យ

សេចក្តីសរសើរ

ព័ត៌មាន និង

ការប្រាស្រ័យទាក់ទង

ការផ្តល់ការស្នាក់នៅសម្រាប់សិស្សបរទេស

ការដាក់ពាក្យសុំ និង ការចុះឈ្មោះ

ជួបជាមួយបុគ្គលិករបស់យើង

26

27

28

28

31

33

35





វិទ្យាល័យប្រាយចិន (BRIGHTON SECONDARY COLLEGE)

សូមស្វាគមន៍មកកាន់វិទ្យាល័យប្រាយចិន (BRIGHTON SECONDARY COLLEGE)

បានបង្កើតឡើងនៅឆ្នាំ 1955 វិទ្យាល័យរបស់យើងគឺជាវិទ្យាល័យរដ្ឋ ដែលបង្រៀនសិស្សប្រុសស្រី ចំនួនជិត 1300 នាក់ ពីថ្នាក់ទី 7 ដល់ទី 12 ដោយមានប្រវត្តិប្រកបដោយមោទនភាពក្នុងការបម្រើសហគមន៍បេសាយ (Bayside) របស់យើងនិងការធ្វើសមាហរណកម្មបច្ចុប្បន្នសិស្ស បរទេសនៅក្នុងសាលារៀនរបស់យើង។

វិទ្យាល័យប្រាយចិន (Brighton Secondary College) ខិតខំអភិវឌ្ឍយុវជនដែលមានការត្រៀមខ្លួនយ៉ាងល្អសម្រាប់អនាគត។ នៅក្នុង ពិភពលោកដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ សិស្សទាំងឡាយ ចាំបាច់ត្រូវមានចំណេះដឹងមូលដ្ឋានអំពីប្រទេសខ្លួនឯង ប៉ុន្តែក៏ត្រូវមាន សមត្ថភាពយល់ដឹង និងគិតជាលក្ខណៈសកលផងដែរ។ យើងសម្រេចគោលដៅនេះបានដោយការរៀបចំរចនាសម្ព័ន្ធនៃការសិក្សារៀនសូត្រ និងបង្កើតបរិយាកាសមួយតាមបែបអន្តរជាតិ។

យើងស្វាគមន៍សិស្សមកពីជុំវិញពិភពលោក និងមានមោទនភាពក្នុងការផ្តល់ជូនពួកគេ តាមរយៈកម្មវិធីសិក្សាដ៏ល្អឥតខ្ចោះ នូវការបង្រៀន ដែលមានគុណភាពខ្ពស់និងឱកាសក្រៅកម្មវិធីសិក្សាជាច្រើនផ្សេងទៀតដោយមានឱកាសល្អបំផុតដើម្បីក្លាយជាពលរដ្ឋសកលពិតប្រាកដ។

យើងគឺជាសាលារៀនមួយដែលផ្តល់តម្លៃ និងគោរពវប្បធម៌ទាំងឡាយមកពីជុំវិញពិភពលោក។ ការអភិវឌ្ឍយុវជនដើម្បីធ្វើឲ្យពួកគេមាន ការត្រៀមខ្លួនយ៉ាងល្អដើម្បីដោះស្រាយបញ្ហាប្រឈមនានា គឺជាអភ័យឯកសិទ្ធិ និងបេសកកម្មរបស់យើង។

ដោយសេចក្តីគោរពអំពីខ្ញុំ

លោក RICHARD MINACK
នាយក



ហេតុអ្វីជ្រើសរើសយក វិទ្យាល័យប្រាយចិន (BRIGHTON SECONDARY COLLEGE)

ទីតាំង

ប្រាយចិន (Brighton) ស្ថិតនៅក្នុងសង្កាត់បេសាយ (Bayside) ដ៏ស្រស់ស្អាត ដែលស័ក្តិសមឲ្យសម្រាប់សិស្សអន្តរជាតិក្នុងការស្វែងយល់ អ្វីៗគ្រប់យ៉ាងដែលទីក្រុងមែលប៊ែនអាចផ្តល់ជូន។ ការប្រាស្រ័យទាក់ទងជាមួយ និងការធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍មូលដ្ឋាន ត្រូវបានជំរុញលើកទឹកចិត្តខ្លាំងបំផុត និងអាចធ្វើទៅបានដោយសារតែទីតាំងពិសេសរបស់យើង។

បឋមវិទ្យាល័យ

បឋមវិទ្យាល័យរបស់យើងមានលក្ខណៈល្អឥតខ្ចោះ និងរួមបញ្ចូលបណ្ណាល័យដែលមានធនធានសម្បូរបែប មជ្ឈមណ្ឌលសិល្បៈវិនិច្ឆ័យ មជ្ឈមណ្ឌលសិល្បៈ ទស្សនីយភាព បន្ទប់អាជីពការងារ ពហុកីឡដ្ឋាន និងតារាងហុកគី/វាយកូនបាល់។ ជាងនេះទៅទៀត យើងមានអគារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសិល្បៈដ៏ ទំនើបផងដែរ ដែលត្រូវដាក់ឈ្មោះយ៉ាងត្រឹមត្រូវថា មជ្ឈមណ្ឌលជាន់ខ្ពស់ និងអគារ VCE។

មជ្ឈមណ្ឌលភាសាអង់គ្លេស

មជ្ឈមណ្ឌលភាសាអង់គ្លេសនៅក្នុងបរិវេណ សាលារៀនរបស់យើង ជួយគាំទ្រសិស្សអន្តរជាតិថ្មីៗ ឱ្យធ្វើសមាហរណកម្មយ៉ាងរលូនចូលទៅក្នុងកម្មវិធី ធម្មតា។ កម្មវិធីសិក្សាពិសេសដែលមានរយៈពេល 20 សប្តាហ៍ ផ្តល់ជូនសិស្សថ្មីនូវឱកាសអភិវឌ្ឍភាសា អង់គ្លេសរបស់ពួកគេ មុនពេលពួកគេចូលរួមជាមួយ សិស្សផ្សេងទៀត។

សកម្មភាពក្រៅកម្មវិធីសិក្សា

យើងផ្តល់សេវាសម្រាប់ចំណង់ចំណូលចិត្តផ្សេងៗគ្នា នៅខាងក្រៅថ្នាក់រៀន។ សិស្សមានឱកាសចូលរួមក្នុង ការរៀនលេងតន្ត្រី ក្រុមកីឡា ការផលិតរឿងឈ្លាន ការសិក្សាសិល្បៈ និងក្រុមសិក្សាវិទ្យាសាស្ត្រនៅឯ ផ្ទះ។ ការប្រកួតកីឡាអន្តរសាលារៀន ការបោះជំរុំតាម កម្រិតថ្នាក់និងដំណើរកម្សាន្តច្រើនប្រភេទផ្សេងៗគ្នា។

បទពិសោធន៍អូស្ត្រាលីពិតប្រាកដ

សិស្សអន្តរជាតិរបស់យើង មានឱកាសស្នាក់នៅ ជាមួយគ្រួសារជនជាតិអូស្ត្រាលី។ សិស្សបំពេញ ការងារ និងសិក្សារៀនសូត្រដូចសិស្សក្នុងស្រុកទាំង នៅក្នុងថ្នាក់រៀន និងនៅក្នុងដំណើរកម្សាន្តតាម មុខវិជ្ជា ដែលជំរុញការធ្វើសមាហរណកម្មពួកគេចូល ទៅក្នុងសហគមន៍របស់យើង។ ពួកគេនឹងត្រូវនាំធ្វើ ដំណើរកម្សាន្តបែបប្រធាននៅជុំវិញទីក្រុងមែលប៊ែន និងត្រូវបង្រៀនពីប្រវត្តិនិងទំនៀមទម្លាប់អូស្ត្រាលី។



វិទ្យាល័យរបស់យើង

ចក្ខុវិស័យ

វិទ្យាល័យប្រាយចិន (Brighton Secondary College) គឺជាទីកន្លែងប្រកបដោយសុវត្ថិភាពដែលសិស្សទាំងអស់មានឱកាសសម្រេចបាននូវភាពល្អឥតខ្ចោះផ្ទាល់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរព សម្រាប់សិទ្ធិ និងសុចរិតភាព។

បេសកកម្ម

បេសកកម្មរបស់យើងនៅវិទ្យាល័យប្រាយចិន (Brighton Secondary College) គឺអភិវឌ្ឍន៍លក្ខណៈសកលដែលមានការត្រៀមខ្លួនយ៉ាងល្អសម្រាប់អនាគត។

យើងខិតខំជួយយុវជនឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអភិវឌ្ឍខ្លួនឯង និងចូលរួមចំណែកជួយដល់ពិភពខាងក្រៅសាលារៀន។ យើងអនុវត្តកិច្ចការនេះ ដោយបង្កើតពលរដ្ឋដែលមានទំនួលខុសត្រូវ មានសមត្ថភាព ដែលពួកគេចេះបត់បែន ជាអ្នកសិក្សារៀនសូត្រពេញមួយជីវិត និងជាអ្នកមានការគិតគ្រិះវិះ។

គុណតម្លៃ

ការគោរព

- យើងប្រព្រឹត្តចំពោះអ្នកដទៃ ដូចដែលយើងចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះយើង។
- យើងមានមោទនភាព និងគោរពចំពោះខ្លួនឯង និងមជ្ឈដ្ឋានជុំវិញយើង។
- យើងទទួលយក និងទទួលស្គាល់ចំពោះភាពខុសប្លែកគ្នា និងភាពចម្រុះ។

ឧត្តមភាព

- យើងខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលល្អបំផុតក្នុងការតស៊ូទាំងអស់។
- យើងមានមោទនភាពចំពោះអ្វីដែលយើងធ្វើ។
- យើងទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពីឱកាសទាំងអស់ដែលយើងទទួលបាន។

ការចង់ចេះចង់ដឹង

- យើងខិតខំតស៊ូដើម្បីទទួលបានការយល់ដឹង។
- យើងជំរុញលើកទឹកចិត្តការសិក្សារៀនសូត្រតាមរយៈការស្រាវជ្រាវរុករក។
- យើងសួរសំណួរ និងស្វែងរកដំណោះស្រាយ។

សុចរិតភាព

- យើងធ្វើជាម្ចាស់លើសកម្មភាពរបស់យើង និងស្វាគមន៍មតិកែលម្អស្ថាបនា។
- យើងអនុវត្តតាមបំណងរបស់យើង។
- យើងស្មោះត្រង់ និងមានតម្លាភាព។

ការងារជាគ្រូប

- យើងចែករំលែកចំណេះដឹង និងប្រើប្រាស់កម្លាំងរួមរបស់យើង។
- យើងសហការជាមួយអ្នកដទៃឆ្ពោះទៅសម្រេចគោលដៅរួម។
- យើងជឿជាក់ថាមនុស្សគ្រប់រូបមានទំនួលខុសត្រូវក្នុងការរួមចំណែក។

សមត្ថភាព

- យើងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អ្នកដទៃ។
- យើងព្យាយាមស្វែងយល់ពីតម្រូវការរបស់សហគមន៍សាលារៀនរបស់យើង។
- យើងស្តាប់ដើម្បីស្វែងយល់។



ប្រាយចិន បេសាយ ក្នុង ទីក្រុងមែលប៊ិន

(BRIGHTON, BAYSIDE IN MELBOURNE)

វិទ្យាល័យប្រាយចិន (Brighton Secondary College) មានទីតាំងស្ថិតនៅក្នុងសង្កាត់ ប្រាយចិនខាងកើត (Brighton East) នៅក្នុងតំបន់ Bayside ដ៏ស្រស់បំព្រង និងស្ថិតនៅចម្ងាយ 12 គីឡូម៉ែត្រពីទីក្រុងមែលប៊ិន។ ប្រាយចិន (Brighton) គឺជាសង្កាត់ជាយក្រុងដ៏ស្តុកស្តម្ភដែលមានអគារប្រវត្តិសាស្ត្រ និងលំនៅដ្ឋានប្រណិតដែលស្ថិតនៅក្បែរឆ្នេរ។

ទេសចរណ៍

ឆ្នេរសមុទ្រ Dendy Street ដែលស្ថិតនៅខាងត្បូងសង្កាត់ប្រាយចិនកណ្តាល (Middle Brighton) ដែលមានបន្ទប់ឆ្នែកទឹកចម្រុះពណ៌ចំនួន 82 បន្ទប់។ បន្ទប់ឆ្នែកទឹកទាំងនោះ គឺជាភាពទាក់ទាញខ្លាំងជាងគេបំផុតរបស់ទីក្រុងមែលប៊ិន។ នៅភាគខាងលើឆ្នេរបន្តិចនៅក្នុងសង្កាត់ St. Kilda យើងមានឆ្នេរ St. Kilda ដ៏មានប្រជាប្រិយភាព និងសួនកម្សាន្ត Luna Park។ ការធ្វើដំណើរតាមរថអគ្គិសនីលើផ្លូវដែកក្នុងរយៈពេលខ្លីពីរីថី St. Kilda ទៅខាងលើ នឹងនាំអ្នកទៅដល់បេះដូងនៃទីក្រុងដែលអ្នកនឹងឃើញវិចិត្រសាលជាតិនៃរដ្ឋវិកតូរ៉េ មហាព្រះវិហារ St. Paul និងរីថី Flinder's។ ការដើរក្នុងរយៈពេលខ្លី នឹងនាំអ្នកទៅដល់សួន Royal Botanic និងបូជនីយស្ថានអនុស្សាវរីយ៍។ សង្កាត់កីឡាល្បីជាប់ពិភពលោករបស់ទីក្រុងមែលប៊ិន ក៏ស្ថិតនៅក្បែរនោះផងដែរ។ ទីនេះមានទីលានត្រីកខិតមែលប៊ិន (MCG) មានភាពល្បីល្បាញជាលក្ខណៈអន្តរជាតិ ដែលកីឡាបាល់ឱបអូស្ត្រាលីលេងនៅទីនេះ ព្រមទាំងការប្រកួតកីឡាត្រីកខិតអន្តរជាតិផងដែរ។ សួនវាយកូនបាល់ជាមួយវេទិកាទស្សនា Rod Laver Arena ដែលការប្រកួតវាយកូនបាល់ពានរង្វាន់ Australian Open ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំក៏ស្ថិតនៅក្នុងតំបន់នេះផងដែរ។

ការអប់រំ

សង្កាត់ប្រាយចិន (Brighton) គឺជាមណ្ឌលប្រមូលផ្តុំការអប់រំកម្រិតបឋមសិក្សា និងវិទ្យាល័យ ដោយមានសាលារៀនរដ្ឋ និងឯកជនជាច្រើននៅពាសពេញទូទាំងតំបន់នេះ។ រដ្ឋវិកតូរ៉េ មានកេរ្តិ៍ឈ្មោះល្បីល្បាញជារដ្ឋអប់រំរបស់ប្រទេសអូស្ត្រាលី ដោយទីក្រុងមែលប៊ិន មានស្ថាប័នឧត្តមសិក្សាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាលក្ខណៈអន្តរជាតិជាច្រើន។ បរិវេណសាកលវិទ្យាល័យជាច្រើនដូចជា សាកលវិទ្យាល័យ RMIT និងសាកលវិទ្យាល័យមែលប៊ិន (The University of Melbourne) នៅក្នុងសង្កាត់ជាយក្រុង CBD សាកលវិទ្យាល័យម៉ូណាស (Monash University) នៅតំបន់ជាយក្រុងភាគខាងត្បូង និងសាកលវិទ្យាល័យឌឿយីន (Deakin University) អាចត្រូវបានធ្វើដំណើរទៅដល់យ៉ាងងាយស្រួលពីសង្កាត់ប្រាយចិន (Brighton)។

គមនាគមន៍

សង្កាត់ប្រាយចិន (Brighton) មានស្ថានីយ៍រថភ្លើង Gardenvale, North Brighton, Middle Brighton និង Brighton Beach នៅខ្សែរត់ Sandringham។ ផ្លូវថ្នល់អគ្គិសនីលើផ្លូវដែកលេខ 64 ពីសាកលវិទ្យាល័យមែលប៊ិន បម្រើសេវាដល់តំបន់ជាយក្រុងឆ្ងាយបំផុតភាគខាងកើត និងមានសេវាថ្មីជាច្រើនផ្សេងៗគ្នាផងដែរ ដោយរួមទាំងផ្លូវរត់លេខ 823 ពី North Brighton ទៅ Southland ផ្លូវរត់លេខ 216 ផ្លូវរត់លេខ 630 ជុំវិញសាកលវិទ្យាល័យម៉ូណាស និងផ្លូវរត់លេខ 219 ដែលរត់កាត់សង្កាត់ Melbourne CBD។ ផ្លូវធំៗជាច្រើន រត់នៅក្បែរ ឬកាត់តាមសង្កាត់ប្រាយចិន (Brighton)។

សម្ភារៈបរិក្ខារចាំបាច់

សង្កាត់ប្រាយចិន (Brighton) មានបឋមសិក្សាក្នុងមូលដ្ឋានជាច្រើនដែលសិស្សអាចប្រើប្រាស់។ បណ្ណាល័យប្រាយចិន (Brighton Library) ស្ថិតនៅក្នុងចម្ងាយធ្វើដំណើរដោយថ្មើរជើងប្រហែល 20 នាទីពីវិទ្យាល័យប្រាយចិន (Brighton Secondary College)។ មានមជ្ឈមណ្ឌលហាត់ប្រាណ និងមជ្ឈមណ្ឌលហែលទឹកជាច្រើននៅក្នុងតំបន់ ដែលមានតម្លៃសមរម្យសម្រាប់សិស្ស។ ដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់គេហទំព័ររបស់ក្រុមប្រឹក្សាក្រុងបេសាយ៖ <https://www.bayside.vic.gov.au/>



វិទ្យាល័យ

នៅវិទ្យាល័យប្រាយថីន (Brighton Secondary College) យើងផ្តល់ជូន៖

- **VCE - វិញ្ញាបនបត្រអប់រំរដ្ឋវិកតូរ៉េ (VICTORIAN CERTIFICATE OF EDUCATION)**

ជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់ការអប់រំកម្រិតខ្ពស់សិក្សា សិស្សវិទ្យាល័យនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នខ្ពស់សិក្សាជាច្រើនផ្សេងៗគ្នា ហើយវិទ្យាល័យនឹងអញ្ជើញវគ្គនិមិត្តស្ថាប័នដំណើរការវគ្គសិក្សានានាមកធ្វើបាត់បង់ផងដែរ។ គណៈកម្មាធិការភាពជាអ្នកដឹកនាំរបស់វិទ្យាល័យ គឺជាផ្នែកមួយដ៏សំខាន់នៃវិទ្យាល័យរបស់យើង និងអនុញ្ញាតឱ្យសិស្សវិទ្យាល័យ ពីថ្នាក់ទី 10 ដល់ទី 12 កាន់មុខតំណែងដឹកនាំមួយចំនួននៅក្នុងវិទ្យាល័យ។

ឱកាសពន្លឺន

សិស្សថ្នាក់ទី 9 និងទី 10 ដែលមានលទ្ធផលសិក្សាល្អ និងមានការប្តេជ្ញាចិត្តខ្ពស់ អាចនឹងត្រូវផ្តល់ឱកាសសិក្សាមេរៀនទី 1 និងទី 2 ឬមេរៀនទី 3 និងទី 4 ក្នុងនាមជាផ្នែកមួយនៃកម្មវិធីសិក្សាថ្នាក់ទី 10 ឬទី 11 របស់ពួកគេ។

សិស្សនឹងត្រូវបានជ្រើសរើសដោយផ្អែកលើលទ្ធផលសិក្សារបស់ពួកគេនៅក្នុងឆ្នាំសិក្សាបច្ចុប្បន្ន ដោយរបាយការណ៍ដំណាច់ឆ្នាំសម្រាប់បង្ហាញថានៅក្នុងមុខវិជ្ជាជាក់លាក់មួយដែលសិស្សកំពុងសិក្សាក្នុងកម្រិត Vic. Curric. "A" ឬ "B" តាមកម្មវិធីសិក្សារបស់រដ្ឋវិកតូរ៉េ និងបង្ហាញនូវស្តង់ដារ "ល្អឥតខ្ចោះ" ចំពោះទម្លាប់ការងារទាំងអស់។

ពលរដ្ឋដែលត្រៀមខ្លួនសម្រាប់អនាគត

បទពិសោធន៍ការងារ

សិស្សថ្នាក់ទី 10 ទាំងអស់ ទទួលបានបទពិសោធន៍ការងារ ឬអាជីពការងារ យ៉ាងហោចណាស់រយៈពេល 1 សប្តាហ៍។ ឱកាសនេះ នឹងត្រូវផ្តល់ជូនសិស្សថ្នាក់ទី 11 និងទី 12 តាមតម្រូវការជាក់ស្តែង។ សិស្សបរទេសមួយចំនួន ជ្រើសរើសបំពេញបទពិសោធន៍ការងាររបស់ពួកគេនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ការជ្រើសរើសនេះ អាចនឹងត្រូវរងការពិភាក្សាជាមួយអ្នកគ្រប់គ្រងសិស្សបរទេស។

សម្ភាសន៍សាកល្បង

សិស្សថ្នាក់ទី 10 មានឱកាសស្វែងយល់ពីបែបបទ និងកិច្ចដំណើរការដាក់ពាក្យសុំការងារ។ សិស្សរៀបចំលិខិតអម និងប្រវត្តិរូបសង្ខេប និងត្រូវសម្ភាសដោយអ្នកស្ម័គ្រចិត្តមកពីសហគមន៍អាជីវកម្មក្នុងមូលដ្ឋានរបស់យើង ដែលនឹងជួយផ្តល់មតិយោបល់កែលម្អជាលាយលក្ខណ៍អក្សរជូនចំពោះសិស្សម្នាក់ៗ។



VCE

វិញ្ញាបនបត្រអប់រំរដ្ឋវិកតូរ៉ា (VICTORIAN CERTIFICATE OF EDUCATION)

វិញ្ញាបនបត្រអប់រំរដ្ឋវិកតូរ៉ា (VCE) គឺជាគុណវុឌ្ឍិដែលត្រូវទទួលស្គាល់ជាលក្ខណៈអន្តរជាតិនិងវិញ្ញាបនបត្រវិទ្យាល័យដ៏សំខាន់នៅក្នុងរដ្ឋវិកតូរ៉ា។

កម្មវិធីវិញ្ញាបនបត្រអប់រំរដ្ឋវិកតូរ៉ា (VCE) រួមបញ្ចូលការសិក្សា (ឬមុខវិជ្ជា) VCE ផ្សេងៗគ្នាជាច្រើន ដោយមុខវិជ្ជាភាគច្រើនមានបួនមេរៀន ដែលអាចត្រូវបញ្ចប់ក្នុងរយៈពេលពីរឆ្នាំ (មួយមេរៀន តំណាងឲ្យមួយឆមាស ឬកន្លះឆ្នាំនៃការធ្វើការងារ)។ មេរៀនទី 1 និងទី 2 ជាទូទៅត្រូវសិក្សានៅថ្នាក់ទី 11 ចំណែកមេរៀនទី 3 និងទី 4 ជាទូទៅត្រូវបញ្ចប់នៅថ្នាក់ទី 12។ សាលារៀនជាច្រើន ផ្តល់ឱកាសឲ្យសិស្សសិក្សាមេរៀនទី 1 និងទី 2 នៃមុខវិជ្ជា VCE មួយចំនួននៅថ្នាក់ទី 10 និងមេរៀនទី 3 និងទី 4 ក្នុងថ្នាក់ទី 11។

ពិតមែនតែមេរៀនទី 3 និងទី 4 ត្រូវសិក្សាបន្តបន្ទាប់គ្នាក្នុងឆ្នាំតែមួយ យ៉ាងណាក្តី ក៏មេរៀនទី 1 និងទី 2 អាចរៀនជាមេរៀនតែមួយ ដែលពុំចាំបាច់ត្រូវបង្កើតលំដាប់ និងពុំចាំបាច់ត្រូវបន្តចូលទៅមេរៀនទី 3 និងទី 4។ ជាទូទៅ សិស្សត្រូវបានផ្តល់យោបល់ឲ្យរៀនបួនមេរៀនពេញលេញនៃការសិក្សានីមួយៗ ដោយទទួលបានចំណេះដឹងមូលដ្ឋានមុនពេលបន្តចូលមេរៀនទី 3 និងទី 4។

ដើម្បីបញ្ចប់ការសិក្សាដោយទទួលបានវិញ្ញាបនបត្រអប់រំរដ្ឋវិកតូរ៉ា (Victorian Certificate of Education) សិស្សត្រូវបញ្ចប់ការសិក្សាយ៉ាងតិចបំផុត 16 មេរៀន បើទោះបីជាមេរៀនចំនួន 20 ទៅ 24 គឺជាបទដ្ឋានទូទៅក៏ដោយ។ មិនថាចំនួនមេរៀនប៉ុន្មានត្រូវបញ្ចប់នោះទេ សិស្សត្រូវបញ្ចប់មេរៀនយ៉ាងហោចណាស់ចំនួន 3 ពីបណ្តាក្រុមមេរៀនភាសាអង់គ្លេស ដើម្បីទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា។

- សិស្សអន្តរជាតិភាគច្រើនបំផុត នឹងត្រូវតម្រូវឲ្យបញ្ចប់ការសិក្សាភាសាអង់គ្លេសក្នុងនាមជាភាសាបន្ថែម (មេរៀនទី 3 និងទី 4)។

នៅវិទ្យាល័យប្រាយចិន (Brighton Secondary College) សិស្សទាំងឡាយត្រូវរំពឹងថានឹងបញ្ចប់មុខវិជ្ជាចំនួន 6 (12 មេរៀន) ក្នុងថ្នាក់ទី 11 និង 5 មុខវិជ្ជា (មេរៀនទី 10) ក្នុងឆ្នាំ 2022។

សាលាភាសាវិកតូរ៉ា (សាលារៀនចុងសប្តាហ៍)

សាលាភាសាវិកតូរ៉ា (VSL) គឺជាសាលារៀនរដ្ឋដែលផ្តល់កម្មវិធីភាសាសម្រាប់សិស្សនៅថ្នាក់ទី 11 ដល់ទី 12 ដែលពុំបានរៀនភាសាទាំងនោះនៅក្នុងសាលារៀនធម្មតារបស់ពួកគេ។ កម្មវិធីភាសារបស់សាលារៀនត្រូវបង្រៀនដោយផ្ទាល់នៅក្នុងមជ្ឈមណ្ឌលភាសានៅពាសពេញទូទាំងរដ្ឋ។ នាពេលបច្ចុប្បន្ន វិទ្យាល័យប្រាយចិន (Brighton Secondary College) លើកទឹកចិត្តសិស្សអន្តរជាតិរបស់ខ្លួនឲ្យចុះឈ្មោះសិក្សាភាសាដែលពួកគេចូលចិត្ត ដែលរួមមាន ភាសាចិន វៀតណាម ជប៉ុន និងកូរ៉េ ក្នុងចំណោមភាសាដទៃទៀត។

មាត់អាជីពការងារ និងជំនួយគាំទ្រ

កម្មវិធីអាជីពការងារ និងមាត់អាជីពការងារ ត្រូវបង្កើតឡើងដើម្បីជួយគាំទ្រសិស្សក្នុងការផ្លាស់ប្តូរដោយជោគជ័យទៅកាន់មាត់មួយដែលហួសពីសាលារៀន។ ការផ្លាស់ប្តូរដ៏ជោគជ័យ គឺជាការផ្លាស់ប្តូរដែលសិស្សយល់ដឹងអំពីចំណុចខ្លាំង ទេពកោសល្យ និងចំណង់ប្រាថ្នារបស់ខ្លួន និងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីមាត់ដែលពួកគេចង់ដើរនៅកម្រិតឧត្តមសិក្សា ការបណ្តុះបណ្តាល ឬអាជីពការងារ។

មុខវិជ្ជាដែលសិស្សអាចសិក្សា

- គណនេយ្យ
- នយោបាយអូស្ត្រាលី និងសកលលោក
- ជីវវិទ្យា
- ការគ្រប់គ្រងធុរកិច្ច
- គីមីវិទ្យា
- ភាសាចិន (ភាសាទី 1)
- វិទ្យាសាស្ត្រ
- សេដ្ឋកិច្ច
- ភាសាអង់គ្លេស
- ភាសាអង់គ្លេសជាភាសាបន្ថែម
- ភាសាអង់គ្លេស
- ចំណីអាហារ និងបច្ចេកវិទ្យា
- ភាសាបារាំង (ភាសាទី 2)
- សុខាភិបាល និងការអភិវឌ្ឍមនុស្ស
- ប្រវត្តិសាស្ត្រ
- ភាសាជប៉ុនជាភាសាទី 2
- ការសិក្សាអំពីច្បាប់
- អក្សរសាស្ត្រ
- គណិតវិទ្យាទូទៅ
- វិធីសាស្ត្របែបគណិតវិទ្យា
- គណិតវិទ្យាឯកទេស
- ប្រព័ន្ធផ្សព្វផ្សាយ
- ការសម្តែងតន្ត្រី
- ការសិក្សានៅខាងក្រៅ និងបរិស្ថាន
- អប់រំកាយ
- រូបវិទ្យា
- ការរចនាផលិតផល និងបច្ចេកវិទ្យា (វាយនភណ្ឌ)
- ការរចនាផលិតផល និងបច្ចេកវិទ្យា (ឈើ)
- ចិត្តវិទ្យា
- សិល្បៈបន្ទប់ស្នូឌីយោ
- ការរចនាការទំនាក់ទំនងតាមរូបភាព
- បសុពេទ្យ



មជ្ឈមណ្ឌលភាសា

សិស្សបរទេស អាចនឹងត្រូវទទួលបានសិក្សាក្នុងវិទ្យាល័យរបស់យើងដោយផ្ទាល់ ដរាបណាពួកគេមានបំណិនភាសាអង់គ្លេសគ្រប់គ្រាន់ និងមានកន្លែងទំនេរនៅតាមកម្រិតថ្នាក់ដែលពួកគេចង់បាន។ សម្រាប់សិស្សដែលមកពីប្រទេសដែលពុំនិយាយភាសាអង់គ្លេស ដែលចង់ចូលទៅក្នុងថ្នាក់ធម្មតា ពួកគេត្រូវបង្ហាញសមត្ថភាពភាសាអង់គ្លេសតាមរយៈពិន្ទុការប្រឡង IELTS 5.5 ឬការប្រឡងប្រហាក់ប្រហែល ពោលគឺការប្រឡង AEAS។

សម្រាប់សិស្សដែលមានបំណិនភាសាអង់គ្លេសខ្សោយ មជ្ឈមណ្ឌលភាសាអង់គ្លេសនឹងដំណើរការនៅក្នុងសាលារៀនរបស់យើង។ យើងផ្តល់ជូនវគ្គសិក្សាដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់សិស្សដែលចូលរៀនក្នុងកម្មវិធី VCE តាមរយៈកម្មវិធីត្រៀម VCE និងថ្នាក់ភាសាអង់គ្លេសជាភាសាបន្ថែមនៅគ្រប់កម្រិតទាំងអស់។

មជ្ឈមណ្ឌលភាសាអង់គ្លេស មានថ្នាក់រៀននៅក្នុងអគារវិទ្យាល័យរបស់សាលារៀន។ សិស្សទាំងអស់ ត្រូវបង្រៀនដោយគ្រូដែលមានគុណវុឌ្ឍិដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អក្នុងការអនុវត្តការបង្រៀនភាសាទីពីរនាពេលបច្ចុប្បន្ន និងបង្រៀនថ្នាក់ធម្មតាដទៃទៀតនៅក្នុងសាលារៀននេះ។ មជ្ឈមណ្ឌលភាសាអង់គ្លេស រួមបញ្ចូលសិស្សមកពីសញ្ជាតិផ្សេងៗគ្នា និងមានបំពាក់ធនធាន និងទីកន្លែងសិក្សាដែលជំរុញការសិក្សាបែបសហការ ព្រមទាំងការសិក្សាភាសាអង់គ្លេសបែបអន្តរកម្មតាមកម្រិតល្បឿនសិក្សាសមស្របសម្រាប់សិស្សម្នាក់ៗ។

សិស្សនៅក្នុងមជ្ឈមណ្ឌលភាសាអង់គ្លេស សិក្សាវគ្គភាសាអង់គ្លេសពិសេសដែលមានរយៈពេល 20 សប្តាហ៍ នៅក្នុងមុខវិជ្ជាផ្សេងៗគ្នាដូចខាងក្រោម៖

- ភាសាអង់គ្លេស/EAL
- គណិតវិទ្យា
- វិទ្យាសាស្ត្រ
- មនុស្សសាស្ត្រ
- បច្ចេកវិទ្យាចំណីអាហារ
- អប់រំកាយ
- សុខភាព
- សិល្បៈរូបភាព

ការបង្រៀនមុខវិជ្ជាខាងលើជាភាសាអង់គ្លេស ជួយលើកកម្ពស់សមត្ថភាពភាសាអង់គ្លេស ដើម្បីជួយពួកគេធ្វើសមាហរណកម្មចូលទៅក្នុងថ្នាក់ធម្មតាដោយជោគជ័យ។



កម្មវិធីឧត្តមភាពបុគ្គល (PEP)

វិទ្យាល័យប្រាយចិន (Brighton Secondary College) ខិតខំព្យាយាមជួយសិស្សទាំងអស់ឲ្យទទួលបានឧត្តមភាពបុគ្គល។ តាមរយៈកម្មវិធីឧត្តមភាពបុគ្គល សិស្សនឹងមានឱកាសអភិវឌ្ឍបំណិននានាដើម្បីសម្រេចសមិទ្ធផលសិក្សា កសាងទំនាក់ទំនងដែលមានការគោរព និងពិចារណាអំពីមតិអនាគតនៅក្រោយពេលបញ្ចប់ការសិក្សា។ កម្មវិធីនេះ ត្រូវផ្តល់ជូននៅពេញទាំងកម្រិតថ្នាក់នីមួយៗ ដើម្បីធ្វើឲ្យខ្លួនសារនៃកម្មវិធីនេះ មានគោលដៅច្បាស់លាស់ និងមានភាពពាក់ព័ន្ធ។

គោលដៅរបស់កម្មវិធីនេះ មានដូចខាងក្រោម៖

- កែលម្អសុខុមាលភាពសិស្ស
- កែលម្អការចូលរួមរបស់សិស្សតាមរយៈការអភិវឌ្ឍបរិយាបន្នសង្គម
- អភិវឌ្ឍមតិអនាគតរបស់សិស្សដើម្បីអនុញ្ញាតឲ្យសិស្សមានផែនការត្រឹមត្រូវសម្រាប់គោលដៅក្រោយពេលចាកចេញពីសាលារៀន។
- កែលម្អសមត្ថភាពសម្រេចជោគជ័យរបស់សិស្សទាំងអស់ តាមរយៈការបង្រៀនមុខវិជ្ជាពាក់ព័ន្ធនឹងវ័យ និងទម្លាប់តាមស្ថាប័ន។

មេរៀនប្រចាំសប្តាហ៍នីមួយៗនឹងផ្ដោតទៅលើ និងអភិវឌ្ឍគោលដៅនីមួយៗរបស់កម្មវិធីនេះ។

សរសរស្តម្ភទាំងបីរបស់កម្មវិធីឧត្តមភាពបុគ្គល គឺ៖

1. ការសិក្សាចិត្ត និងសង្គម
2. អាជីពការងារ និងមតិអនាគត
3. ឧត្តមភាពសិក្សា

កម្មវិធីនេះ ផ្តល់ជូននូវការយល់ដឹងរួមគ្នារវាងសិស្ស និងគ្រូស្តីពីទស្សនវិជ្ជារបស់សាលារៀនពាក់ព័ន្ធនឹងឥរិយាបថចំពោះ និងកិច្ចដំណើរការសិក្សា ដើម្បីធ្វើឲ្យសិស្សមានការគិតពិចារណាឆ្លុះបញ្ចាំងពិតប្រាកដ មានធនធនគ្រប់គ្រាន់ មានភាពធន់មាំ និងមានការគោរព។



ការគាំទ្រ

បុគ្គលិកកម្មវិធីអន្តរជាតិ

វិទ្យាល័យមានក្រុមការងារគាំទ្រដែលមានការប្តេជ្ញាចិត្តខ្ពស់ ដែលត្រូវដឹកនាំដោយលោក Gary Agg អ្នកគ្រប់គ្រងសិស្សអន្តរជាតិ។ គាត់ត្រូវគាំទ្រដោយក្រុមការងារដែលមានការប្តេជ្ញាចិត្តខ្ពស់ និងមានបទពិសោធន៍។ ពួកគេធ្វើការងាររួមគ្នា ដើម្បីស្វែងយល់ពីសិស្សម្នាក់ៗដោយផ្ទាល់ ដោយជំរុញលើកទឹកចិត្តសិស្សឲ្យសម្របខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងការរស់នៅក្នុងទីក្រុងមែលប៊ែន។ ពួកគេត្រួតពិនិត្យយ៉ាងម៉ត់ចត់ពាក់ព័ន្ធនឹងការគោរពអនុវត្តតាមទិដ្ឋភាពរបស់សិស្សម្នាក់ៗ ពាក់ព័ន្ធនឹងវត្តមានសមស្រប ឥរិយាបថ និងវឌ្ឍនភាពសិក្សា ដើម្បីធានាថាសិស្សម្នាក់ៗ អាចរក្សាការផ្ដោតអារម្មណ៍ និងស្ថិតនៅលើផ្លូវត្រឹមត្រូវឆ្ពោះទៅរកការសម្រេចជោគជ័យ។

សុខមាលភាព និងសុខភាព

វិទ្យាល័យបង្កើតបរិយាកាសដែលមានសុវត្ថិភាព និងភាពសុខដុមសម្រាប់សិស្សទាំងអស់តាមរយៈការផ្តល់បណ្តាញគាំទ្រគ្រប់ជ្រុងជ្រោយ ដើម្បីជួយគាំទ្រសិស្សទាំងអស់នៅពេលពួកគេផ្លាស់ប្តូរពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត។

បុគ្គលិករបស់យើងដែលត្រៀមខ្លួនរួចជាស្រេចដើម្បីជួយគាំទ្រសិស្សដែលមានតម្រូវការពិសេស មានដូចខាងក្រោម៖

- អ្នកគ្រប់គ្រងសិស្សអន្តរជាតិ
- អ្នកសម្របសម្រួលការស្នាក់នៅតាមផ្ទះ/មន្ត្រីគាំទ្រសិស្សអន្តរជាតិ
- ជំនួយការគាំទ្រសិស្សអន្តរជាតិ
- គ្រូបង្ហាត់
- អ្នកគ្រប់គ្រងសិស្សតាមកម្រិតថ្នាក់
- បុគ្គលិករដ្ឋបាលអនុវិទ្យាល័យ/វិទ្យាល័យ
- គ្រូអាជីពការងារ
- បុគ្គលិកគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា

បន្ទាប់មក យើងមានក្រុមការងារសុខភាពដែលមានការយកចិត្តទុកដាក់ខ្ពស់ដែលមានសមាសភាពដូចជា អ្នកគ្រប់គ្រងសុខភាព អ្នកសម្របសម្រួលសុខមាលភាព អាចារ្យប្រៀនប្រដៅមិនមែនសាសនា និងចិត្តវិទូរបស់សាលារៀន។ សិស្សអាចធ្វើការណាត់ជួបដើម្បីជួបពិភាក្សាជាមួយក្រុមការងារសុខមាលភាព។ ពួកគេក៏នឹងអាចត្រូវណែនាំឲ្យទៅជួបក្រុមការងារសុខមាលភាពដោយអ្នកគ្រប់គ្រងសិស្ស និង/ឬអ្នកគ្រប់គ្រងសិស្សអន្តរជាតិ ឬជំនួយការអ្នកគ្រប់គ្រងសិស្សអន្តរជាតិ ប្រសិនបើការព្រួយបារម្ភផ្នែកសុខភាព/សុខមាលភាពត្រូវបានលើកឡើង។

ជំនួយគាំទ្រផ្នែកអាជីពការងារ និងមាត់អនាគត

គ្រូណែនាំអាជីពការងាររបស់យើង នឹងផ្តល់ជូននូវព័ត៌មានស្តីពីមាត់អនាគត ដោយជួយគាំទ្រសិស្សថ្នាក់ទី 10 ទី 11 និងទី 12 ក្នុងការជ្រើសរើសមុខវិជ្ជាដោយផ្អែកលើចំណាប់អារម្មណ៍របស់សិស្សម្នាក់ៗ និងចំណុចខ្លាំងនៃមុខវិជ្ជាទាំងនោះ។ នៅថ្នាក់ទី 12 សិស្សនឹងត្រូវផ្តល់ការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធដើម្បីធានាថាពួកគេមានការរៀបចំត្រៀមខ្លួនយ៉ាងល្អសម្រាប់ចូលសិក្សានៅក្នុងស្ថាប័នខុត្តមសិក្សា។



ជីវិតសិក្សារបស់សិស្ស

ប្រព័ន្ធក្រុមសិក្សា

សិស្សទាំងអស់នឹងត្រូវដាក់ចូលទៅក្នុងក្រុមសិក្សាចំនួនបួន នៅពេលពួកគេចាប់ផ្តើមសិក្សាដំបូងនៅវិទ្យាល័យប្រាយថ្មីន (Brighton Secondary College)។ សាលានឹងរៀបចំព្រឹត្តិការណ៍ជាច្រើនដែលសិស្សអាចចូលរួម និងប្រកួតប្រជែងដើម្បីទទួលបានពិន្ទុសម្រាប់ក្រុមសិក្សា របស់ពួកគេ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ពិធីបុណ្យហែលទឹក ទិវាអត្តពលិក និងការប្រៀងជាប្រចាំ។ ក្រុមសិក្សាទាំងបួនមានដូចខាងក្រោម៖



ភាពជាអ្នកដឹកនាំ

ឱកាសភាពជាអ្នកដឹកនាំ ត្រូវផ្តល់ជូនសិស្សទាំងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ ឱកាសទាំងនេះរួមមាន ប្រធានថ្នាក់ អ្នកដឹកនាំគាំទ្រមិត្ត សមាជិកអ្នកតំណាងក្រុមប្រឹក្សាសិស្ស (SRC) ប្រធានកីឡា និងប្រធានក្រុម។

នៅកម្រិតវិទ្យាល័យ សិស្សត្រូវបានតែងតាំង សម្ភាស និងជ្រើសរើសឱ្យកាន់មុខតំណែងភាពជាអ្នកដឹកនាំជាច្រើន ដោយរួមទាំងមុខតំណែងជាប្រធានសិស្សប្រចាំសាលា ប្រធានផ្នែកសិល្បៈ វិទ្យាសាស្ត្រ និងបរិស្ថាន ប្រធានផ្នែកកីឡា ប្រធានផ្នែកវប្បធម៌ និងប្រធានក្រុម។

នៅរៀងរាល់ឆ្នាំ យើងក៏មានប្រធាន និងអនុប្រធានសិស្សអន្តរជាតិ ព្រមទាំងផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ។ តួនាទីរបស់ពួកគេ គឺគាំទ្រសិស្សអន្តរជាតិទាំងអស់ក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសាលារៀនរបស់យើង។

មេដឹកនាំសិស្សទទួលបានការបណ្តុះបណ្តាល និងជំនួយគាំទ្រដាក់លាក់ ដើម្បីធានាថាពួកគេសម្រេចសក្តានុពលជាអ្នកដឹកនាំរបស់ពួកគេ និងបំពេញតាមលក្ខខណ្ឌតម្រូវនៃតួនាទីរបស់ពួកគេ។

ប្រធានសិស្សអន្តរជាតិ

នៅវិទ្យាល័យប្រាយថ្មីន (Brighton Secondary College) យើងមានប្រធានសិស្សអន្តរជាតិដើម្បីតំណាងឱ្យតម្រូវការ និងសំឡេងរបស់សិស្សអន្តរជាតិរបស់យើង។ ប្រធានសិស្សទាំងនេះ ចូលរួមក្នុងកិច្ចប្រជុំជាមួយនាយកសាលា និងប្រធានសិស្សដទៃទៀត និងមានឱកាសផ្តល់មតិយោបល់ជូនដល់សាលារៀនអំពីតម្រូវការរបស់សិស្សអន្តរជាតិ។

អ្នកទំនាក់ទំនងអន្តរជាតិ

អ្នកទំនាក់ទំនងអន្តរជាតិ គឺជាសមាជិករបស់ក្រុមប្រឹក្សាតំណាងសិស្ស។ តួនាទីរបស់ពួកគេ គឺតំណាងឱ្យសំឡេងរបស់សិស្សអន្តរជាតិ។ ជាងនេះទៅទៀត ពួកគេជួយគាំទ្រដល់ការធ្វើសមាហរណកម្មរបស់សិស្សនៃមជ្ឈមណ្ឌលភាសាចូលទៅក្នុងសាលារៀនទាំងមូល។

សប្តាហ៍អន្តរជាតិ

ក្នុងឆ្នាំនីមួយៗ សាលាចំណាយពេលមួយសប្តាហ៍ពេញដើម្បីអបអរចំពោះភាពចម្រុះនៃសាវតារវប្បធម៌ និងភាសា ដែលមានតំណាងនៅក្នុងសហគមន៍វិទ្យាល័យរបស់យើង។ នេះគឺជាឱកាសដ៏ល្អដើម្បីសិក្សារៀនសូត្រអំពីអ្វីថ្មីៗ និងបង្កើតនូវការកោតសរសើរ និងការគោរពកាន់តែខ្លាំងចំពោះសមាជិកទាំងអស់របស់វិទ្យាល័យយើង។ ប្រធានសិស្សអន្តរជាតិរបស់យើង និងគណៈកម្មការសិស្សអន្តរជាតិ ជួយគាំទ្រដល់ការរៀបចំផែនការ និងផ្សព្វផ្សាយសប្តាហ៍នេះ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពនានាក្នុងអំឡុងសប្តាហ៍នោះ។ យើងទទួលស្គាល់ថា ការអភិវឌ្ឍពលវិជ្ជាសកលមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងពិភពលោកដែលមានទំនាក់ទំនងកាន់តែខ្លាំងឡើង។



បទពិសោធន៍ និងឱកាស

ដំណើរកម្សាន្ត និងការបោះជំរំ

នៅក្នុងមជ្ឈមណ្ឌលភាសា

សិស្សដែលកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលភាសា នឹងចូលរួមក្នុងដំណើរកម្សាន្ត និងសកម្មភាពជាច្រើនផ្សេងៗគ្នា ដើម្បីបង្កើនបំណិនភាសាអង់គ្លេសរបស់ពួកគេ។ ដំណើរកម្សាន្តទៅកាន់សង្កាត់ CBD នៃទីក្រុងមែលប៊័ន វិចិត្រសាលជាតិ និងបណ្ណាល័យរបស់រដ្ឋ នឹងជួយធ្វើឲ្យសិស្សស្គាល់ការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈនៅជុំវិញទីក្រុងមែលប៊័ន និងណែនាំពួកគេឲ្យស្គាល់ទីកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលមានលក្ខណៈពិសេសសម្រាប់ទីក្រុងមែលប៊័ន។

សិស្សរបស់មជ្ឈមណ្ឌលភាសា ក៏ទទួលបានឱកាសផ្តាច់មុខដើម្បីធ្វើដំណើរទៅកាន់ទីក្រុងកង់បេរ៉ា និងស៊ីដនី ដើម្បីបោះជំរំវប្បធម៌ និងសិក្សាផងដែរ។ បទពិសោធន៍នេះ នឹងផ្តល់ឱកាសឲ្យសិស្សអាចសាកល្បងភាសាអង់គ្លេសដែលពួកគេបានសិក្សា និងភ្ជាប់ទំនាក់ទំនងរវាងភូមិសាស្ត្រអូស្ត្រាលីជាមួយនឹងការសិក្សាមុខវិជ្ជាមនុស្សសាស្ត្ររបស់ពួកគេ។

មជ្ឈមណ្ឌលក្រោយសិក្សាភាសា

សិស្សអន្តរជាតិពីថ្នាក់ទី 7 ដល់ទី 12 នឹងមានឱកាសចូលរួមក្នុងដំណើរកម្សាន្តតាមមុខវិជ្ជា ដែលផ្តោតលើការពង្រីកការសិក្សារបស់សិស្សនៅក្រៅថ្នាក់រៀន។

កម្មវិធីបោះជំរំ

កម្មវិធីបោះជំរំរបស់សាលារៀនយើង ផ្តល់ឱកាសឲ្យសិស្សទស្សនាទីកន្លែងដ៏គួរឲ្យចាប់អារម្មណ៍នៅខាងក្រៅទីក្រុងមែលប៊័ន បង្កើតមិត្តភាព បង្កើតទំនាក់ទំនងជាមួយគ្រូបង្រៀនរបស់ពួកគេកាន់តែជិតស្និទ្ធ និងសាកល្បងសកម្មភាពថ្មីៗ។ កម្មវិធីបោះជំរំ ត្រូវបង្កើតឡើងដើម្បីជំរុញ និងពង្រីកការសិក្សារបស់សិស្សនៅខាងក្រៅថ្នាក់រៀន។ កម្មវិធីបោះជំរំរបស់យើងចាប់ផ្តើមជាមួយនឹង ការបោះជំរំ “ដើម្បីស្គាល់អ្នក” នៅថ្នាក់ទី 7 ដំណើរផ្សេងទៀតនៅថ្នាក់ទី 8 ការបោះជំរំធ្វើការជាក្រុមនៅថ្នាក់ទី 9 និងការបោះជំរំ Tasmania និង/ឬ ការបោះជំរំនៅតំបន់កណ្តាលប្រទេសអូស្ត្រាលី ដោយស្ម័គ្រចិត្តនៅថ្នាក់ទី 10 និងទី 11។ នៅថ្នាក់ទី 12 សិស្សត្រូវតម្រូវឲ្យចូលរួមការបោះជំរំ “បំណិនសិក្សា” នៅលើកោះ Phillip នៅដើមឆ្នាំសិក្សា។

សកម្មភាពបន្ថែមទៅលើកម្មវិធីសិក្សា

មានឱកាសជាច្រើនដែលសិស្សអន្តរជាតិអាចចូលរួមក្នុងសកម្មភាពនានាជាមួយសិស្សអន្តរជាតិដទៃទៀត ព្រមទាំងស្ថាប័នសិស្សទាំងមូល។ សកម្មភាព និងក្រុមបែបនោះ រួមមាន៖ ក្រុមចម្រៀងជាពួករបស់សិស្សអន្តរជាតិ កីឡានៅក្នុងកម្មវិធីសិក្សា ព្រមទាំងកីឡាជាក្រុម ការសិក្សាតន្ត្រី ក្រុមសម្តែងសិល្បៈ ដូចជាការផលិត និងមានសកម្មភាពបន្ថែមផ្សេងទៀត។

ការអបអរជោគជ័យ

នៅរៀងរាល់ឆ្នាំនីមួយៗ នាយកដ្ឋានអប់រំ អញ្ជើញសាលារៀនទាំងឡាយ ជ្រើសតាំងសិស្សអន្តរជាតិដែលសម្រេចបានលទ្ធផលសិក្សាលេចធ្លោ ដែលបង្កើតស្នាដៃសិល្បៈល្អឥតខ្ចោះ ដែលបង្ហាញភាពជាអ្នកដឹកនាំលេចធ្លោនៅក្នុងសាលារបស់ពួកគេ ដែលគាំទ្រកិច្ចការសហគមន៍មូលដ្ឋាន ឬដែលបានចូលរួមក្នុងកម្មវិធីកីឡាក្នុងកម្រិតខ្ពស់។ យើងពិតជាមានសំណាងយ៉ាងខ្លាំងដោយសិស្សរបស់យើងមួយចំនួនត្រូវបានជ្រើសតាំងសម្រាប់ពានរង្វាន់ទាំងនេះ។

2022

KALOK (ANDY) UN

ពានរង្វាន់សម្រាប់សិល្បៈរូបភាព ថ្នាក់ទី 11

2021

MASAYA SHAKINO

ពានរង្វាន់ភាពធន់ និងនវានុវត្តន៍ ថ្នាក់ទី 12

QUOC DUY (JOHN) NGUYEN

ពានរង្វាន់ភាពជាអ្នកដឹកនាំសិស្ស ថ្នាក់ទី 12

2020

LINH GIAN (JOANNA) NGUYEN

ការចូលរួមជាមួយសហគមន៍ ថ្នាក់ទី 12

QUOC DUY (JOHN) NGUYEN

ពានរង្វាន់ឧត្តមភាពសិក្សាសកល ថ្នាក់ទី 11

2019

LINH GIAN (JOANNA) NGUYEN

ការចូលរួមជាមួយសហគមន៍ ថ្នាក់ទី 12

QUOC DUY (JOHN) NGUYEN

ការចូលរួមជាមួយសហគមន៍ ថ្នាក់ទី 11

2018

ANDIA LATIFI MEYBOD

ភាពជាពលរដ្ឋសកល ថ្នាក់ទី 12

WAI TSUN (IAN) LAM

ភាពជាអ្នកដឹកនាំសិស្ស ថ្នាក់ទី 12

2017

ANDIA LATIFI MEYBOD

ភាពជាពលរដ្ឋសកល និងសេវាសហគមន៍ ថ្នាក់ទី 11

MASUMI NOTO

សមិទ្ធផលកីឡា ថ្នាក់ទី 11

2016

SAYAKA KAMIO

សមិទ្ធផលសិល្បៈ ថ្នាក់ទី 12

2015

MING THAO NHU (SUE) DUONG

សមិទ្ធផលសិក្សា ថ្នាក់ទី 12

ភាពជាអ្នកដឹកនាំសិស្ស ថ្នាក់ទី 12

សមិទ្ធផលសិល្បៈ ថ្នាក់ទី 12

2014

JIANG (BELLA) CHUN

ភាពជាអ្នកដឹកនាំសិស្ស ថ្នាក់ទី 12

2013

BUN HAGIWARA

ការចូលរួមជាមួយសហគមន៍ ថ្នាក់ទី 12

សេចក្តីសរសើរ



MING THAO NHU (SUE) DUONG

មកពីប្រទេសវៀតណាម កំពុងសិក្សាជំនាញរចនាឧស្សាហកម្មនៅសាកលវិទ្យាល័យម៉ូណាស់

“នៅវិទ្យាល័យប្រាយចឺន (Brighton Secondary College) ខ្ញុំទទួលបានសេរីភាពធ្វើជាខ្លួនឯង និងជាមនុស្សល្អបំផុតតាមដែលអាចធ្វើទៅបាន។ ការទទួលបានពានរង្វាន់ “ការរចនាល្អបំផុត” ប្រចាំរដ្ឋវិកតូរ៉េ សម្រាប់ឧបករណ៍កីបក្រដាសដែលការពារបរិស្ថានរបស់ខ្ញុំ និងការឈ្នះពានរង្វាន់សិស្សអន្តរជាតិធំៗចំនួនពីរសម្រាប់សមិទ្ធផលសិល្បៈ និងភាពជាអ្នកដឹកនាំរបស់សិស្ស នឹងក្លាយជាការចងចាំដែលមិនអាចបំភ្លេចបានជារៀងរហូត។”

QUOC DUY (JOHN) NGUYEN

មកពីប្រទេសវៀតណាម នាពេលបច្ចុប្បន្នកំពុងហ្វឹកហាត់ការងារជាមួយនឹងការត្រៀមខ្លួនចូលសិក្សានៅសាកលវិទ្យាល័យរ៉ូឆឺស្ត័រ (THE UNIVERSITY OF ROCHESTER) នៅសហរដ្ឋអាមេរិក

“ខ្ញុំធ្វើដំណើរមកប្រទេសអូស្ត្រាលី ដើម្បីស្វែងរកបទពិសោធន៍ផ្នែកអប់រំដែលមានលក្ខណៈពេញលេញដែលមានលក្ខណៈប្រកួតប្រជែង និងទូលំទូលាយ។ សិស្សអន្តរជាតិភាគច្រើនបំផុតយល់ដឹងថា ជោគជ័យអាចនឹងសម្រេចទៅបានតាមរយៈចិត្តទូលាយ ទឹកចិត្តមោះមុត និងក្រមសីលធម៌នៃការខិតខំប្រឹងប្រែង។ បំណងប្រាថ្នាអភិវឌ្ឍបំណិនភាសាអង់គ្លេស ចិត្តទូលំទូលាយដើម្បីស្វែងយល់ពីភាពខុសប្លែកគ្នាផ្នែកវប្បធម៌ ដើម្បីបង្កើតមិត្តភាព ដើម្បីសម្របខ្លួនទៅនឹងការស្នាក់នៅជាមួយគ្រួសារអូស្ត្រាលីដែលរៀបចំដោយសាលារៀន និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីបំពេញតាមការប្តេជ្ញាចិត្តផ្នែកសិក្សារបស់យើង។ ខ្ញុំមិនអាចគិតប្រាថ្នាចង់បានបទពិសោធន៍ និងការគាំទ្រក្នុងការសម្រេចគោលដៅរបស់ខ្ញុំ ដែលឈ្លប្រសើរជាងនេះនោះឡើយ។ សូមអរគុណវិទ្យាល័យប្រាយចឺន (Brighton Secondary College)។ ឥឡូវនេះខ្ញុំកំពុងបំពេញការងារជាអ្នកហ្វឹកហាត់ការងារក្នុងរយៈពេលសម្រាករបស់ខ្ញុំ និងរំពឹងថាខ្ញុំនឹងអាចចូលសិក្សានៅសាកលវិទ្យាល័យរ៉ូឆឺស្ត័រ (The University of Rochester) នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ ខ្ញុំសង្ឃឹមថានឹងទទួលបានអាជីពការងារដ៏ជោគជ័យក្នុងវិស័យសេដ្ឋកិច្ចមាត្រសាស្ត្រ (econometrics) និងហិរញ្ញវត្ថុនាពេលអនាគត។”

CHUN (BELLA) JIANG

មកពីប្រទេសចិន កំពុងសិក្សាគណនេយ្យនៅសាកលវិទ្យាល័យម៉ូណាស់

“ខ្ញុំគឺជាអនុប្រធានសិស្សអន្តរជាតិ និងជាអ្នកតំណាងក្រុមប្រឹក្សាតំណាងសិស្ស។ តួនាទីរបស់ខ្ញុំ តម្រូវឲ្យខ្ញុំចូលរួមកិច្ចប្រជុំជាច្រើន ពិភាក្សាបញ្ហានានា និងចែករំលែកគំនិត និងទស្សនៈរបស់សិស្សអន្តរជាតិនៅក្នុងសាលារៀនរបស់ខ្ញុំ។ វិទ្យាល័យប្រាយចឺន (Brighton Secondary College) ផ្តល់ឲ្យខ្ញុំនូវឱកាសជាច្រើនដើម្បីអភិវឌ្ឍបំណិនភាពជាអ្នកដឹកនាំរបស់ខ្ញុំ។”

MASAYA SHAKINO

មកពីប្រទេសជប៉ុន កំពុងសិក្សាពាណិជ្ជកម្ម មុខជំនាញគណនេយ្យ នៅសាកលវិទ្យាល័យស៊ីដនី

“ក្នុងនាមជាសិស្សអន្តរជាតិមួយរូប ខ្ញុំជឿថា ភាពធន់រឹងមាំ មានន័យថាជាការស៊ូទ្រាំ និងជំនះបញ្ហាប្រឈមនៃការស្ថិតនៅឆ្ងាយពីមាតុប្រទេសរបស់អ្នក ដោយសម្របខ្លួនទៅនឹងភាពខុសប្លែកគ្នាផ្នែកវប្បធម៌ និងអភិវឌ្ឍកែលម្អបំណិនប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស។ តាមរយៈកម្មវិធីសិក្សារបស់ខ្លួន និងឱកាសភាពជាអ្នកដឹកនាំរបស់សិស្ស វិទ្យាល័យប្រាយចឺន (Brighton Secondary College) ជួយខ្ញុំក្នុងការបង្កើនជំនឿទុកចិត្តលើខ្លួនឯង បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តភក្តិ និងអភិវឌ្ឍទស្សនៈសកលរបស់ខ្ញុំ។ បំណិនភាសាជប៉ុន បារាំង និងអង់គ្លេសរបស់ខ្ញុំ និងការបញ្ចប់ការសិក្សាថ្នាក់ទី 12 នៅឆ្នាំ 2020 បានបើកចំហពិភពលោកថ្មីទាំងមូលសម្រាប់ខ្ញុំ។ នាពេលបច្ចុប្បន្ន ខ្ញុំកំពុងសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម មុខជំនាញគណនេយ្យវិជ្ជាជីវៈនៅសាកលវិទ្យាល័យស៊ីដនី និងសង្ឃឹមថាខ្ញុំនឹងអាចចូលបម្រើការងារជាគណនេយ្យករ ជាអ្នកការទូត ឬជាអ្នកបកប្រែ នាពេលអនាគត ដោយប្រើប្រាស់បំណិនដែលខ្ញុំទទួលបានតាមរយៈបទពិសោធន៍នៅវិទ្យាល័យប្រាយចឺន (Brighton Secondary College)។”

ANDIA LATIFI MEYBOD

មកពីប្រទេសអឺរ៉ង់ កំពុងសិក្សាសិល្បៈនៅសាកលវិទ្យាល័យមែលប៊ិន (MELBOURNE UNIVERSITY)

“ក្នុងនាមជាសិស្សអន្តរជាតិមួយរូប ខ្ញុំចែករំលែកអត្ថប្រយោជន៍វិជ្ជមាននៃភាពចម្រុះ និងភាពខុសប្លែកគ្នាជាមួយអ្នកដទៃទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ”



ព័ត៌មាន និង ការប្រាស្រ័យទាក់ទង

មុនពេលចុះឈ្មោះ

សិស្សដែលមានបំណងចុះឈ្មោះចូលសិក្សា និងមាតាបិតារបស់ពួកគេ គួរចូលទៅកាន់គេហទំព័ររបស់សាលារៀន ដើម្បីទទួលបានព័ត៌មានអំពីសាលារៀនរបស់យើង។ ព័ត៌មានពាក់ព័ន្ធនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការចុះឈ្មោះ ទីតាំងសាលារៀន មុខវិជ្ជាសិក្សា រូបថតឯកសណ្ឋានសាលារៀនរបស់យើង និងកម្មវិធីបន្ថែមលើកម្មវិធីសិក្សា អាចរកបាននៅទីនេះ។

ពាក្យសុំចូលសិក្សាទាំងអស់ ត្រូវបំពេញតាមអនឡាញតាមរយៈគេហទំព័ររបស់នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាល៖ <http://www.study.vic.gov.au/en/Pages/default.aspx>

ក្រោយពេលចុះឈ្មោះ

អ៊ីម៉ែល

មាតាបិតាត្រូវបានស្វាគមន៍ឲ្យធ្វើអ៊ីម៉ែលមកអ្នកគ្រប់គ្រងសិស្សអន្តរជាតិ ឬអ្នកសម្របសម្រួលការស្នាក់នៅតាមផ្ទះ ពាក់ព័ន្ធនឹងការព្រួយបារម្ភ ឬ សំណួរនានាដែលពួកគេអាចនឹងមាន។

ទូរស័ព្ទ

ការហៅទូរស័ព្ទត្រូវបានស្វាគមន៍ក្នុងអំឡុងពេលនៃម៉ោងបំពេញការងារ ឬក្នុងស្ថានភាពអាសន្ន។

បណ្តាញសង្គម

មានកម្មវិធី WeChat សម្រាប់អ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គមមួយនេះ ហើយក្រុមអ្នកប្រើប្រាស់កម្មវិធីនេះនឹងត្រូវបង្កើតឡើងដើម្បីអនុញ្ញាតឲ្យមានការផ្លាស់ប្តូរព័ត៌មាននានារវាងមាតាបិតា។

កម្មវិធីសិស្សអន្តរជាតិ មានទំព័រហ្វេសប៊ុកមួយដែលអនុញ្ញាតឲ្យមានការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយរឿងរ៉ាវជោគជ័យរបស់សិស្ស។

កម្មវិធីគ្រប់គ្រងសាលារៀន

(COMPASS SCHOOL MANAGER)

នេះគឺជាកម្មវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត សម្រាប់មាតាបិតាក្នុងការតាមដានត្រួតពិនិត្យវត្តមានសិក្សា វឌ្ឍនភាពសិក្សា និងអាកប្បកិរិយារបស់សិស្ស។ កម្មវិធីនេះ អនុញ្ញាតឲ្យមាតាបិតា សិស្ស គ្រូ និងបុគ្គលិកផ្សេងទៀតរបស់សាលារៀន ប្រាស្រ័យទាក់ទង និងជួយគាំទ្រដល់ការគ្រប់គ្រងការសិក្សារបស់សិស្ស។ គេអាចចូលប្រើប្រាស់កម្មវិធី Compass ដោយប្រើប្រាស់ព័ត៌មានចុះឈ្មោះចូល តាមរយៈកម្មវិធីស្វែងរកគេហទំព័រណាមួយដូចជា កម្មវិធី Google Chrome និង Safari ព្រមទាំងតាមរយៈកម្មវិធី Compass សម្រាប់ទូរស័ព្ទ Apple និង Android។ បុគ្គលិក សិស្ស និងមាតាបិតា មានទំព័រវេបផ្ទាល់ខ្លួន ដែលមានការចូលប្រើប្រាស់ផ្សេងគ្នា និងមានមុខងារពិសេសពាក់ព័ន្ធនឹងក្រុមនីមួយៗ។

មុខងារពិសេស រួមមាន៖

- ប្រព័ន្ធផ្តល់ព័ត៌មានដែលធ្វើឲ្យសហគមន៍សាលារៀនអាចទទួលបានព័ត៌មានថ្មីៗ សំខាន់ៗ ព្រឹត្តិការណ៍ និងសកម្មភាពប្រចាំថ្ងៃជាប់ជាប្រចាំ។
- កាលវិភាគសម្រាប់សិស្សនៅអនឡាញ
- ទិន្នន័យវត្តមាន
- ការចូលទៅកាន់ឯកសាររបស់សាលារៀន
- ការចូលទៅកាន់វឌ្ឍនភាពរបស់សិស្ស និងរបាយការណ៍ប្រចាំឆមាស
- ការសម្របសម្រួលការប្រាស្រ័យទាក់ទងរវាងមាតាបិតា និងបុគ្គលិកសាលារៀន
- មាតាបិតាអាចពិនិត្យមើលឯកសារដែលបង្ហាញកិច្ចការផ្ទះដែលត្រូវបានប្រគល់ជូន
- ប្រតិទិនព្រឹត្តិការណ៍
- ការបង់ប្រាក់តាមអនឡាញ និងទម្រង់លិខិតបញ្ជាក់ការយល់ព្រម
- ការជួយគាំទ្រដោយផ្ទាល់តាមអនឡាញដោយកម្មវិធី Compass (ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់សាលារៀនក៏ផ្តល់ជំនួយគាំទ្រផងដែរ)
- ការគ្រប់គ្រងអាកប្បកិរិយា និងសុខុមាលភាព

មាតាបិតាអាចចូលទៅកាន់កម្មវិធី Compass តាមរយៈតំណភ្ជាប់ <https://brightonsc-vic.compass.education/>

នៅក្រោយពេលចុះឈ្មោះភ្លាម និងនៅក្រោយពេលធ្វើការណែនាំសិស្សឲ្យស្គាល់សាលារៀន មាតាបិតារបស់សិស្សថ្មី នឹងត្រូវផ្តល់ជូននូវឈ្មោះប្រើប្រាស់ និងពាក្យសម្ងាត់។

ព័ត៌មានស្តីពី “របៀបចូលប្រើប្រាស់កម្មវិធីគ្រប់គ្រងសាលារៀន Compass” ដែលត្រូវបានបកប្រែ នឹងត្រូវផ្តល់ជូនតាមការស្នើសុំ។



ការផ្តល់ការស្នាក់នៅ សម្រាប់សិស្សបរទេស

តាមការតម្រូវរបស់ផ្នែកអប់រំអន្តរជាតិនៃនាយកដ្ឋានអប់រំ មានជម្រើសស្នាក់នៅចំនួនបួន សម្រាប់សិស្សអន្តរជាតិ ដូចខាងក្រោម៖

- ជម្រើសទី 1 គឺស្នាក់នៅជាមួយមាតាបិតា
- ជម្រើសទី 2 គឺស្នាក់នៅជាមួយសាច់ញាតិដែលត្រូវបានឯកភាពយល់ព្រម
- ជម្រើសទី 3 គឺស្នាក់នៅជាមួយមិត្តភក្តិគ្រួសារដែលត្រូវបានឯកភាពយល់ព្រម
- ជម្រើសទី 4 គឺស្នាក់នៅតាមផ្ទះដែលរៀបចំដោយសាលារៀន

ដើម្បីសុវត្ថិភាពនិងពេលវេលាធ្វើដំណើរសមស្រប សិស្សទាំងអស់ចាំបាច់ត្រូវស្នាក់នៅក្នុងតំបន់នៃសាលារៀនរបស់យើង ដែលចំណាយពេលធ្វើដំណើរអស់ប្រហែល 20 ទៅ 40 នាទី តាមរថភ្លើង រថអគ្គិសនីរត់លើផ្លូវដែក រថយន្តក្រុង កង់ ឬដោយថ្មើរជើង។

សម្រាប់ជម្រើសទី 4

ជំនួយគាំទ្រនៅពេលមកដល់អាគារស្នាក់នៅ

សិស្សដែលជ្រើសរើសយកជម្រើសទី 4 នឹងត្រូវទទួលបានដោយតំណាងរបស់សាលារៀន នៅពេលមកដល់នៅអាគារស្នាក់នៅ ហើយពួកគេនឹងត្រូវជូនទៅស្នាក់នៅតាមផ្ទះ។ គ្រួសារដែលផ្តល់ការស្នាក់នៅតាមផ្ទះ នឹងផ្តល់ជំនួយក្នុងកិច្ចដំណើរការណែនាំដល់សិស្ស។ ការណែនាំនេះរួមមានការបង្ហាញអំពីរបៀបធ្វើដំណើរមកកាន់សាលារៀន របៀបប្រើប្រាស់ធម្មនាគមន៍សាធារណៈ របៀបស្វែងរកហាងទំនិញនិងផ្សារទំនើបនៅក្នុងមូលដ្ឋាន ទីតាំងបណ្តាលយ និងរបៀបស្វែងរកទីកន្លែងគួរឲ្យចាប់អារម្មណ៍នៅក្នុងមូលដ្ឋាន។

ការស្នាក់នៅតាមផ្ទះ

សម្រាប់ជម្រើសទី 4 ពេលគឺការស្នាក់នៅតាមផ្ទះ សំណើសុំស្នាក់នៅតាមផ្ទះគឺចាំបាច់ត្រូវបង្ហាញឲ្យបានត្រឹមត្រូវក្នុង អំឡុងពេលនៃកិច្ចដំណើរការដាក់ពាក្យសុំចូលរៀន។ ការអនុវត្តបែបនេះ នឹងអនុញ្ញាតឲ្យអ្នកសម្របសម្រួលការស្នាក់នៅតាមផ្ទះអាចរៀបចំការស្នាក់នៅតាមផ្ទះដែលស័ក្តិសមបំផុតទៅនឹងសណ្តមន្ត្រីរបស់សិស្ស។

ជម្រើសទី 4 ការស្នាក់នៅតាមផ្ទះ រួមបញ្ចូលការផ្តល់ជូននូវ៖

- បន្ទប់គេងផ្ទាល់ខ្លួនសម្រាប់សិស្ស
- អាហារបីពេលក្នុងមួយថ្ងៃ
- ការប្រើប្រាស់អ៊ីនធឺណិត
- ការបោកសម្លៀកបំពាក់រៀងរាល់សប្តាហ៍

សូមកត់សម្គាល់ថា តំណាងរបស់សាលារៀននឹងធ្វើទស្សនកិច្ចទៅកាន់គ្រួសារដែលផ្តល់ការស្នាក់នៅតាមផ្ទះទាំងអស់ យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ។ គ្រួសារដែលផ្តល់ការស្នាក់នៅតាមផ្ទះ ក៏ត្រូវតម្រូវឲ្យផ្តល់ព័ត៌មានថ្មីបំផុតស្តីពី “ការត្រួតពិនិត្យការបំពេញការងារជាមួយកុមារ” ជារៀងរាល់ឆ្នាំ។



ការដាក់ពាក្យសុំ និង ការចុះឈ្មោះ

ពាក្យសុំទាំងអស់សម្រាប់សិស្សបរទេស ត្រូវបំពេញតាមអនឡាញតាមរយៈគេហទំព័ររបស់នាយកដ្ឋានអប់រំ។ យើងសំណូមពរឲ្យដាក់ពាក្យសុំចូលរៀនទាំងអស់ក្នុងរយៈពេល 6 ទៅ 9 ខែ មុនពេលចូលរៀនដែលត្រូវបានព្យាករណ៍។

សម្រាប់ព័ត៌មានស្តីពីការសិក្សា និងការរស់នៅក្នុងរដ្ឋវិកតូរីយ៉ា កាលវិភាគបង់ថ្លៃសាលារៀន ការធានារ៉ាប់រងសុខភាពសម្រាប់សិស្សបរទេស ពានរង្វាន់ និងព្រឹត្តិការណ៍ រឿងរ៉ាវជោគជ័យ និងព័ត៌មានលម្អិតអំពីរបៀបដាក់ពាក្យសុំ សូមចូលទៅកាន់៖ www.study.vic.gov.au

សម្រាប់ការសិក្សា សិស្សទាំងឡាយចាំបាច់ត្រូវទទួលបានពិន្ទុមធ្យមចំនួន 80% ឬច្រើនជាងនេះ សម្រាប់មុខវិជ្ជាទាំងអស់ដែលត្រូវបានសិក្សាចប់ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ដើម្បីទទួលបានការពិចារណាឲ្យចុះឈ្មោះចូលសិក្សាក្នុងសាលារៀនរបស់យើង។

យើងក៏សំណូមពរឲ្យប្រើប្រាស់ទីភ្នាក់ងារ “នៅក្នុងប្រទេស” ដែលមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជួយគាំទ្រដល់កិច្ចដំណើរការដាក់ពាក្យសុំចូលរៀន។ សម្រាប់សិស្សមកពីប្រទេសមួយចំនួន នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាល តម្រូវឲ្យធ្វើការបកប្រែ និងបញ្ជាក់ព្រឹត្តិបត្រពិន្ទុ។

STUDY.VIC WEBSITE: www.study.vic.gov.au



ជួបជាមួយបុគ្គលិករបស់យើង



លោក RICHARD MINACK
នាយក



លោកស្រី LEE ANGELIDIS
នាយករង



លោកស្រី LEISA HIGGINS
នាយករង



លោកស្រី KAYE SENTRY
នាយករង



លោក GARY AGG
អ្នកគ្រប់គ្រងសិស្សអន្តរជាតិ



លោកស្រី JESSICA LUONG
អ្នកសម្របសម្រួលការស្នាក់នៅតាមផ្ទះ



BRIGHTON

SECONDARY COLLEGE

អាសយដ្ឋាន - 120 Marriage Road, Brighton East VIC 3187

ទូរស័ព្ទ - 03 9592 7488

អ៊ីម៉ែល - brighton.sc@education.vic.gov.au

គេហទំព័រ - www.brightonsc.vic.edu.au

ឈ្មោះ និងលេខកូដរបស់អ្នកផ្តល់សេវា CRICOS៖ នាយកដ្ឋានអប់រំ និង
បណ្តុះបណ្តាល 00861K

STUDY.VIC - www.study.vic.gov.au/en/Pages/default.aspx